

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥

សេចក្តីថ្លែងការណ៍រួមស្តីអំពី

**ការដកតំណែង លោក កឹម សុខា ប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ
និងសិទ្ធិសេរីភាពបញ្ចេញមតិ**

សមាគម អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលនៅកម្ពុជា យល់ឃើញថា ការដកតំណែង លោក កឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ចេញពីអនុប្រធានទី១ នៃរដ្ឋសភា គឺប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាពហុបក្ស និងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ តំណាងរាស្ត្រ ដែលជាសិទ្ធិមូលដ្ឋាននៃសិទ្ធិមនុស្ស និងបង្កើតភាពមិនប្រក្រតីនៃការដកថ្នាក់ដឹកនាំរដ្ឋសភាចែង ក្នុងរដ្ឋធម្មនុញ្ញ។

លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា មកពីបក្សសង្គ្រោះជាតិ ត្រូវបានដកតំណែង ដោយការ បោះឆ្នោតគាំទ្រពីតំណាងរាស្ត្រចំនួន៦៨រូប មកពីគណបក្សប្រជាជនកម្ពុជាក្នុងកិច្ចប្រជុំពេញអង្គលើកទី៥នៃរដ្ឋសភា ដែលអវត្តមានតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិទាំង៥៥រូប។ ការប្រជុំអនុម័តដកតំណែង លោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភានាពេញនេះ ធ្វើឡើងយោងតាមញត្តិរបស់ក្រុមតំណាងរាស្ត្រប្រមាណ៦០ រូប មកពីគណបក្សប្រជាជនកម្ពុជា ដែលតំណាងដោយ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការ និងយុត្តិធម៌ និង លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង នឹងក្រោយពី មានបាតុកម្មរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ទាមទារ ដកតំណែងអនុប្រធានទី១ ពី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ញត្តិទាមទារទាំងនោះលើក ឡើងថា លោក កឹម សុខា តែងតែធ្លៀតពេលប្រើសិទ្ធិជាអនុប្រធានទី១នៃរដ្ឋសភា រំលោភលើរដ្ឋធម្មនុញ្ញ បទ បញ្ជាផ្ទៃក្នុងនៃរដ្ឋសភានិងច្បាប់ជាធរមានផ្សេងៗទៀត ដើម្បី វាយប្រហារ ជេរប្រមាថ មកលើគណបក្សនិងថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជា និងញុះញង់បញ្ហាព្រំដែន ព្រមទាំងបញ្ឆោតនូវគំនុំជាតិសាសន៍ ជាមួយប្រទេស ជិតខាង បង្កឲ្យមានចលាចលដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ ផ្ទុយនឹងគោលការណ៍នៃវប្បធម៌សន្តិភាពរវាងគណបក្សទាំងពីរ។ ទោះបីយ៉ាងនេះក្តី សមាគម អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលនៅកម្ពុជាយល់ឃើញថា ការដកតំណែងអនុប្រធានទី១នៃរដ្ឋ

សភា ពី លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិនាពេលនេះ គឺឆ្លុះបញ្ចាំងនូវចេតនា នយោបាយច្រើនជាង។

រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាមិនមានចែងបញ្ញត្តិមាត្រាណាមួយអំពីនីតិវិធីនៃការដកតំណែង ថ្នាក់ដឹកនាំរដ្ឋសភាដូចជាអនុប្រធានទី១នៃរដ្ឋសភានេះជាដើម រៀបរយតែអំពីការលាលែងពីមុខដំណែង ឬ ទទួលអនិច្ចកម្មនៃថ្នាក់ដឹកនាំរដ្ឋសភា។

ការបាត់បង់តំណែងជាអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា មកពីគណបក្សប្រឆាំង ដែល ជាថ្នាក់ដឹកនាំមួយរូបនៃរដ្ឋសភា ក្រោមហេតុផលបញ្ចេញមតិ គឺជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ដំណើរប្រជា ធិបតេយ្យ និងតុល្យភាពអំណាចនៃរបបសភានិយម ព្រមទាំងគំរាមគំហែងយ៉ាងធ្ងន់ធ្ងរផ្នែកស្មារតីដល់ ថ្នាក់ ដឹកនាំរដ្ឋសភា តំណាងរាស្ត្រ និងប្រជាពលរដ្ឋទូទៅក្នុងការបំពេញភារកិច្ច តួនាទី និងសិទ្ធិជាមូលដ្ឋានដែលមាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

សមាគម អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលនៅកម្ពុជា មានការព្រួយបារម្ភអំពីប្រសិទ្ធភាពនៃដំណើរ ការរដ្ឋសភា និងភាពតានតឹង និងទំនាស់នយោបាយនៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅក្នុងរដ្ឋ សភា ហើយអំពាវនាវឲ្យគណបក្សទាំងពីរ ធ្វើការដោះស្រាយបញ្ហា ដោយឈរលើគោលការណ៍នីតិវិធី គោរព ដល់គោលការណ៍សិទ្ធិមនុស្ស ព្រមទាំង តម្កល់ផលប្រយោជន៍ជាតិជាធំ។

អង្គការគាំទ្រ និងទំនាក់ទំនងព័ត៌មានបន្ថែម៖

១. លោក គល់ បញ្ញា	នាយកប្រតិបត្តិអង្គការខុមហ្វ្រែល	០១២ ៩៤ ២០ ១៧
២. លោក នី ចរិយា	ប្រធានស៊ើបអង្កេតនៃសមាគម អាដហុក	០១១ ២៧ ៤៩ ៥៩
៣. លោកស្រី ចក់ សុភាព	ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា	០១១ ៩៤៣ ២១៣
៤. លោកស្រី Naly Piloge	នាយកប្រតិបត្តិ LICADHO	០១២ ៨០ ៣៦ ៥០
៥. លោក សៀ ភារម្យ	នាយកលេខាធិការដ្ឋាន HRTF	០១២ ៨៥ ២៣ ២៥
៦. លោក យ៉ង់ គឹមអេង	នាយកប្រតិបត្តិ PDP-Center	០១៦ ៨២ ៨២ ១១
៧.លោក សួន ប៊ុនស័ក្តិ	អគ្គលេខាធិការនៃ CHRAC	០៩២ ៣៤ ៤៣ ៥៧
៨.លោក សៀង សារឿន	នាយកប្រតិបត្តិអង្គការ CCC	០១៦ ៩០ ០៥ ០៣
៩.លោក ហួន ជុនឌី	នាយកប្រតិបត្តិស្តីទីCLEC	០៩៣ ៣៤៥ ៦០២
១០.លោក ថេង សារឿន	ប្រធានប្រតិបត្តិសម្ព័ន្ធសហគមន៍កសិករកម្ពុជា	០៧៨ ២២ ៥០ ៨៨